



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ១០៨ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រតិភោគដោយអនុប្បទាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១._

អនុក្រឹត្យនេះ មានគោលបំណងកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យបាននូវ៖

- ប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព
- សមធម៌នៃផលប្រយោជន៍រវាងអ្នកដាក់បញ្ចាំ ឬអ្នកដាក់ប្រាតិភោគដោយអនុប្បទាន និងអ្នកទទួលបញ្ចាំ និង/ឬអ្នកទទួលប្រាតិភោគដោយអនុប្បទាន
- ប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ក្រៅប្រព័ន្ធធនាគារដោយស្របច្បាប់
- ការបង្ការ និងការទប់ស្កាត់ហានិភ័យនៅក្នុងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

មាត្រា ២._

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តលើរាល់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៣._

- បច្ចេកសព្ទដែលប្រើប្រាស់នៅក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់ដូចខាងក្រោម៖
- ឧ.ស.ប. សំដៅដល់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
 - ន.ឧ.ប. សំដៅដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
 - អាជ្ញាបណ្ណ សំដៅដល់អាជ្ញាបណ្ណដែលចេញដោយ ន.ឧ.ប. ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន ឬសហគ្រាសណាមួយប្រកបអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
 - មន្ទីរ សំដៅដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត
 - លិខិតអនុញ្ញាតអាជីវកម្ម សំដៅដល់លិខិតអនុញ្ញាតដែលចេញដោយមន្ទីរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន ឬសហគ្រាសណាមួយប្រកបអាជីវកម្មបញ្ចាំ និង/ឬប្រាតិភោគដោយអនុប្បទានស្របតាមលក្ខខណ្ឌដូចមានកំណត់ក្នុងអនុក្រឹត្យនេះ
 - អាជីវកម្ម សំដៅដល់អាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន
 - អាជីវកម្មបញ្ចាំ សំដៅដល់សកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យទៅដាក់បញ្ចាំ ដើម្បីទទួល

- បានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់
- អាជីវកម្មប្រាតិភោគដោយអនុប្បទាន សំដៅដល់សកម្មភាពពាណិជ្ជកម្មដែលអតិថិជនធ្វើអនុប្បទាន សិទ្ធិលើចលនវត្ថុរបស់ខ្លួនជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់
- ក្រុមហ៊ុន ឬសហគ្រាស សំដៅដល់អ្នកទទួលបញ្ចាំ និង/ឬអ្នកទទួលប្រាតិភោគដោយអនុប្បទាន
- អ្នកទទួលបញ្ចាំ សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំពី ១.៤៤.ប. ឬមន្ទីរ
- អ្នកទទួលប្រាតិភោគដោយអនុប្បទាន សំដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណ ឬលិខិត អនុញ្ញាតអាជីវកម្មប្រាតិភោគដោយអនុប្បទានពី ១.៤៤.ប. ឬមន្ទីរ
- អ្នកដាក់បញ្ចាំ សំដៅដល់បុគ្គលដែលយកទ្រព្យទៅដាក់បញ្ចាំជាមួយអ្នកទទួលបញ្ចាំ ដើម្បីទទួលបាន ប្រាក់កម្ចី
- អ្នកដាក់ប្រាតិភោគដោយអនុប្បទាន សំដៅដល់បុគ្គលដែលយកទ្រព្យទៅដាក់ប្រាតិភោគដោយ អនុប្បទានជាមួយអ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចី
- អ្នកដាក់ទ្រព្យ សំដៅដល់អ្នកដាក់បញ្ចាំ ឬអ្នកដាក់ប្រាតិភោគដោយអនុប្បទាន
- ទ្រព្យ សំដៅដល់ទ្រព្យបញ្ចាំរួមមានចលនវត្ថុ ឬឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុ និងឯកសារ ផ្សេងៗ ដែលជាកម្មវត្ថុយកមកដាក់បញ្ចាំ និងសំដៅដល់ទ្រព្យប្រាតិភោគដោយអនុប្បទានដែលមាន ចលនវត្ថុជាកម្មវត្ថុយកមកដាក់ធ្វើប្រាតិភោគដោយអនុប្បទាន
- លោះ សំដៅដល់ការទទួលយកមកវិញនូវទ្រព្យក្រោយពីបានសងប្រាក់ដើម និងការប្រាក់គ្រប់ចំនួន ទៅតាមកិច្ចសន្យាដែលបានកំណត់ជូនក្រុមហ៊ុន ឬសហគ្រាស
- កិច្ចសន្យា សំដៅដល់កិច្ចសន្យាបញ្ចាំ ឬប្រាតិភោគដោយអនុប្បទានដែលធ្វើឡើងរវាងអ្នកដាក់បញ្ចាំ ឬ អ្នកដាក់ប្រាតិភោគដោយអនុប្បទាន និងអ្នកទទួលបញ្ចាំ ឬអ្នកទទួលប្រាតិភោគដោយអនុប្បទាន។

ជំពូកទី២
ស្ថាប័នគ្រប់គ្រង

មាត្រា ៤.-

១.៤៤.ប. មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៥.-

មន្ទីរបំពេញតួនាទី ជាសេនាធិការជូន ១.៤៤.ប. ក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មតាមលក្ខខណ្ឌ

ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ។ តួនាទី និងភារកិច្ចរបស់មន្ទីរ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

ជំពូកទី៣

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្ម

មាត្រា៦._

រាល់ការធ្វើអាជីវកម្មត្រូវមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មពី អ.ស.ហ. ។

ក្នុងករណីចាំបាច់ អ.ស.ហ. អាចប្រគល់ភារកិច្ចជូនមន្ទីរក្នុងការចេញលិខិតអនុញ្ញាតអាជីវកម្ម តាម ការកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមិនអាចជាកម្មវត្ថុនៃការលក់ ជួល ឬដាក់ធានាកាតព្វកិច្ចណាមួយ បានឡើយ។

មាត្រា៧._

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មត្រូវបានបែងចែកដូចខាងក្រោម៖

- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ
- អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រាតិភោគដោយអនុប្បទាន។

មាត្រា៨._

ក្រុមហ៊ុន ឬសហគ្រាសអាចបង្កើតសាខាបានលុះត្រាតែមានអាជ្ញាបណ្ណជាមុនពី អ.ស.ហ. ។

ដើម្បីបើកសាខាបាន ក្រុមហ៊ុន ឬសហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចមានកំណត់ដោយប្រកាសរួមរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

មាត្រា៩._

វិធាន និងនីតិវិធីលម្អិតនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មត្រូវកំណត់ដោយប្រកាសរួម របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

ជំពូកទី៤

កិច្ចដំណើរការអាជីវកម្ម

ផ្នែកទី១

កាតព្វកិច្ចរបស់ក្រុមហ៊ុន ឬសហគ្រាស

មាត្រា១០._

ក្រុមហ៊ុន ឬសហគ្រាសត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖

X
(៥)

- ត្រូវមានស្លាកយីហោអាជីវកម្មនៅពីមុខកន្លែងធ្វើអាជីវកម្ម តាមទម្រង់ដែលកំណត់ដោយ ន.អ.ប.
- ត្រូវដាក់បង្ហាញអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅទីតាំងធ្វើអាជីវកម្ម និងងាយមើលឃើញ
- ត្រូវធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវស្របតាមនាមករណ៍ អាសយដ្ឋាន និងលក្ខខណ្ឌដែលបានបញ្ជាក់នៅក្នុង អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ត្រូវប្រើប្រាស់កិច្ចសន្យា សៀវភៅកត់ត្រាប្រតិបត្តិការអាជីវកម្ម
- ការធ្វើប្រតិបត្តិការអាជីវកម្ម ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណអ្នកដាក់ទ្រព្យ និងឯកសារបញ្ជាក់ អត្តសញ្ញាណទ្រព្យ
- គ្រប់កិច្ចសន្យា ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរព្រមទាំងមានការបញ្ជាក់ឱ្យបានច្បាស់លាស់នូវ លក្ខខណ្ឌ និងព័ត៌មានអប្បបរមាដូចមានកំណត់ក្នុងមាត្រា១៩ នៃអនុក្រឹត្យនេះ
- ត្រូវរក្សាទុកនូវរាល់ឯកសារប្រតិបត្តិការអាជីវកម្ម និងឯកសារពាក់ព័ន្ធនឹងអាជីវកម្មឱ្យបានត្រឹមត្រូវ យ៉ាងតិចបំផុត ០៥ (ប្រាំ) ឆ្នាំ
- ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលមានទីតាំងនៅជិតកន្លែងអាជីវកម្ម ក្នុងករណី មានការសង្ស័យចំពោះអតិថិជន ឬទ្រព្យណាមួយដែលពាក់ព័ន្ធនឹងបទល្មើស
- ត្រូវរក្សាទុកទ្រព្យនៅកន្លែងដែលមានសុវត្ថិភាព និងមិនត្រូវយកទ្រព្យនោះទៅប្រើប្រាស់ឡើយ
- ត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យដែលកើតឡើងក្នុងអំឡុងពេលជាប់កិច្ចសន្យា
- ត្រូវបិទផ្សាយថ្ងៃ និងពេលវេលាធ្វើអាជីវកម្មនៅមុខច្រកទ្វារចេញចូលទីតាំងអាជីវកម្មឱ្យបានត្រឹមត្រូវ និងងាយមើលឃើញ
- ត្រូវផ្តល់របាយការណ៍មក ន.អ.ប. ឱ្យបានត្រឹមត្រូវ និងទៀងទាត់ស្របតាមលក្ខខណ្ឌដូចមានកំណត់ ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិជាធរមាន
- ត្រូវអនុវត្តតាមការណែនាំរបស់ ន.អ.ប.
- ត្រូវអនុវត្តកាតព្វកិច្ចផ្សេងទៀតស្របតាមបទប្បញ្ញត្តិជាធរមាន។

មាត្រា១១._

- ក្រុមហ៊ុន ឬសហគ្រាសត្រូវបានហាមឃាត់ចំពោះសកម្មភាពអាជីវកម្មមួយចំនួនដូចខាងក្រោម៖
- ការទទួលយកទ្រព្យពីអនីតិជន ឬជនរិបស្មានស្មារតី ឬពាក់ព័ន្ធនឹងអំពើចោរកម្ម
 - ការទទួលយកទ្រព្យដែលច្បាប់ហាមឃាត់មានជាអាទិ៍៖ ចលនវត្ថុ និងអចលនវត្ថុដែលជាទ្រព្យ សម្បត្តិរដ្ឋ អារ្យធាតុផ្ទុះ និងវត្ថុបុរាណជាដើម



- ការបង្ការទម្រង់វិវាទជាមួយក្រុមហ៊ុន ឬសហគ្រាសដទៃទៀត
- ការផ្តល់ឯកសារ ឬព័ត៌មានមិនពិតមក ១.១១.២. មានជាអាទិ៍៖ កិច្ចសន្យា សៀវភៅកត់ត្រាប្រតិបត្តិការ អាជីវកម្ម និងឯកសារប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀត
- ការចូលរួម ឬពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ឬអំពើល្មើសផ្សេងទៀតដែលផ្ទុយនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន
- ការទទួលយកទ្រព្យដែលពុំមានឯកសារ ឬលិខិតបញ្ជាក់អត្តសញ្ញាណទ្រព្យច្បាស់លាស់។

ផ្នែកទី២

ការផ្សាយពាណិជ្ជកម្ម

មាត្រា១២._

ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអាជីវកម្មតាមគ្រប់រូបភាពត្រូវបានហាមឃាត់ចំពោះបុគ្គល ដែលគ្មាន អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

មាត្រា១៣._

ត្រូវបានហាមឃាត់ជាដាច់ខាត ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអាជីវកម្ម ក្នុងរូបភាពទុច្ចរិត បំភ័ន្តការពិត ឬលាក់បាំងព័ត៌មានណាមួយដែលនាំឱ្យមានការភ័ន្តច្រឡំ ឬចាត់ចូលជាទង្វើនៃការប្រកួតប្រជែង មិនស្មោះត្រង់។

ផ្នែកទី៣

ដើមទុនអាជីវកម្ម

មាត្រា១៤._

ក្រុមហ៊ុន ឬសហគ្រាសដែលធ្វើអាជីវកម្មត្រូវមានដើមទុនដូចបានកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា ១.១២.២. ។

រាល់ការបង្កើន ឬបន្ថយដើមទុន ឬបង្វែរដើមទុនអាជីវកម្មត្រូវមានការឯកភាពជាគោលការណ៍ជាមុន ពី ១.១២.២. ។

មាត្រា១៥._

ការប្រើប្រាស់ប្រភពទុនក្រៅពីដើមទុនដែលបានចុះបញ្ជីជាមួយ ១.១២.២. ត្រូវស្នើសុំគោលការណ៍

អនុញ្ញាតជាមុនពី ន.អ.ប. និងត្រូវស្ថិតក្រោមការតាមដានពី ន.អ.ប. ។

វិធាន និងនីតិវិធីគ្រប់គ្រងនិងតាមដានការប្រើប្រាស់ដើមទុនអាជីវកម្មត្រូវកំណត់ដោយបទប្បញ្ញត្តិ ដោយឡែក។

ផ្នែកទី៤

ប្រាក់តម្កល់ធានារ៉ាប់រង

មាត្រា១៦._

ក្រុមហ៊ុន ឬសហគ្រាសដែលស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវដាក់ប្រាក់តម្កល់ធានា អាជីវកម្មដូចមានកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សា ន.អ.ប. ។

ផ្នែកទី៥

ការផ្តល់ប្រាក់កម្ចី

មាត្រា១៧._

ក្រុមហ៊ុន ឬសហគ្រាសដែលទទួលបានអាជ្ញាបណ្ណ អាចផ្តល់ប្រាក់កម្ចីលើទ្រព្យដែលបានដាក់បញ្ចាំ ឬ ទ្រព្យដាក់ប្រាក់គោតដោយអនុប្បទាន ក្នុង ០១ (មួយ) ទ្រព្យ មិនឱ្យលើសពី ៣០ (សាមសិប) ភាគរយ នៃ ដើមទុនដែលបានចុះបញ្ជីជាមួយ ន.អ.ប. ។

មាត្រា១៨._

ក្រុមហ៊ុន ឬសហគ្រាសដែលទទួលបានលិខិតអនុញ្ញាតអាជីវកម្ម អាចផ្តល់ប្រាក់កម្ចីលើទ្រព្យដែលបាន ដាក់បញ្ចាំ ឬទ្រព្យដាក់ប្រាក់គោតដោយអនុប្បទាន ក្នុង ០១ (មួយ) ទ្រព្យមិនឱ្យលើសពី ២០ (ម្ភៃ) ភាគរយ នៃដើមទុនដែលបានចុះបញ្ជីជាមួយ ន.អ.ប. ។

ផ្នែកទី៦

កិច្ចសន្យា

មាត្រា១៩._

កិច្ចសន្យា ត្រូវកំណត់លក្ខខណ្ឌ និងព័ត៌មានអប្បបរមាដូចខាងក្រោម៖

- នាមករណ៍ និងអាសយដ្ឋានរបស់ក្រុមហ៊ុន ឬសហគ្រាស

- លេខរៀងនៃកិច្ចសន្យា ប្រភេទអាជីវកម្ម និងការពិពណ៌នាទ្រព្យ
- ឈ្មោះ និងស្នាមមេដៃ ឬហត្ថលេខាអ្នកទទួលទ្រព្យ
- ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ ឬលេខលិខិតឆ្លងដែន លេខទ្រព្យសម្បត្តិទំនាក់ទំនង និងស្នាមមេដៃ ឬហត្ថលេខាអ្នកដាក់ទ្រព្យ
- ចំនួនប្រាក់កម្ចី កាលបរិច្ឆេទផ្តល់និងសងប្រាក់កម្ចី និងអត្រាការប្រាក់ក្នុង ១ (មួយ) ខែ
- លេខឯកសារបញ្ជាក់អត្តសញ្ញាណទ្រព្យ ឬលិខិតបញ្ជាក់ពីម្ចាស់ទ្រព្យនិង/ឬអាជ្ញាធរមានសមត្ថកិច្ច
- កាតព្វកិច្ចរបស់ក្រុមហ៊ុនឬសហគ្រាស និងអ្នកដាក់ទ្រព្យចំពោះការកែប្រែ ឬផ្លាស់ប្តូរព័ត៌មានណាមួយនៅក្នុងកិច្ចសន្យា
- កាតព្វកិច្ចរបស់ក្រុមហ៊ុន ឬសហគ្រាសក្នុងការថែរក្សាទ្រព្យ និងការទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យដែលកើតឡើងក្នុងអំឡុងពេលជាប់កិច្ចសន្យា
- សិទ្ធិរបស់ក្រុមហ៊ុន ឬសហគ្រាសក្នុងការចាត់ចែងទ្រព្យ ក្នុងករណីអ្នកដាក់ទ្រព្យ មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមកិច្ចសន្យា។

មាត្រា ២០._

អត្រាការប្រាក់ត្រូវកំណត់តាមការព្រមព្រៀងរវាងក្រុមហ៊ុនឬសហគ្រាស និងអ្នកដាក់ទ្រព្យ និងត្រូវអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

កិច្ចសន្យានេះ មានសុពលភាពអនុវត្តយ៉ាងយូរត្រឹម ០៤ (បួន) ខែ ចាប់ពីកាលបរិច្ឆេទនៃការដាក់ទ្រព្យ និងអាចបន្តសុពលភាពសារជាថ្មីបាន។

ផ្នែកទី៧

ការចាត់ចែងទ្រព្យ

មាត្រា ២១._

ក្នុងករណីអ្នកដាក់ទ្រព្យ បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ ដូចមានកំណត់ក្នុងកិច្ចសន្យា ក្រុមហ៊ុនឬសហគ្រាស ត្រូវប្រគល់ទ្រព្យទៅឱ្យអ្នកដាក់ទ្រព្យវិញភ្លាម។

មាត្រា ២២._

នៅក្នុងអំឡុងពេលទ្រព្យកំពុងជាប់កិច្ចសន្យា ក្រុមហ៊ុន ឬសហគ្រាសពុំមានសិទ្ធិលក់ ផ្ទេរ ជួល ប្រើប្រាស់ ដាក់ធានាកាតព្វកិច្ច ឬប្រគល់សិទ្ធិកាន់កាប់ទ្រព្យ ឱ្យទៅបុគ្គលណាមួយឡើយ លើកលែងតែមានការឯកភាព



ជាលាយលក្ខណ៍អក្សរពីអ្នកដាក់ទ្រព្យ។

មាត្រា២៣._

ក្នុងករណីអ្នកដាក់ទ្រព្យ ពុំមានលទ្ធភាពអនុវត្តកាតព្វកិច្ចដូចមានកំណត់ក្នុងកិច្ចសន្យា ក្រុមហ៊ុន ឬ សហគ្រាសត្រូវចាត់ចែងទ្រព្យដូចខាងក្រោម៖

- អាជីវកម្មបញ្ចាំ៖ ទ្រព្យបញ្ចាំត្រូវចាត់ចែងអនុលោមតាមនីតិវិធីដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធជាធរមាន
- អាជីវកម្មប្រាតិភោគដោយអនុប្បទាន៖ ទ្រព្យប្រាតិភោគដោយអនុប្បទានត្រូវចាត់ចែងតាមលទ្ធភាព ជាក់ស្តែង ឬនីតិវិធីដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ផ្នែកទី ៨

ការផ្គត់ផ្គង់ និងការបញ្ឈប់សកម្មភាពអាជីវកម្ម

មាត្រា២៤._

ក្រុមហ៊ុន ឬសហគ្រាសដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ដែលមានបំណងផ្គត់ផ្គង់ ឬ បញ្ឈប់សកម្មភាពអាជីវកម្មត្រូវដាក់សំណើជាលាយលក្ខណ៍អក្សរ និងមានការឯកភាពជាមុនពី **ន.អ.ប.** ។

មាត្រា២៥._

ន.អ.ប. មានសិទ្ធិផ្អាក ឬបញ្ឈប់សកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរក្នុងករណីពិនិត្យ ឃើញថាក្រុមហ៊ុន ឬសហគ្រាសអនុវត្តផ្ទុយពីច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន។

មាត្រា២៦._

វិធាន និងនីតិវិធីលម្អិតពាក់ព័ន្ធការផ្អាក និងការបញ្ឈប់សកម្មភាពអាជីវកម្ម និងយន្តការគ្រប់គ្រង កិច្ចដំណើរការអាជីវកម្មត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សា **អ.ស.ប.** ។

ជំពូកទី៩

ការត្រួតពិនិត្យ

មាត្រា២៧._

ន.អ.ប. មានសិទ្ធិចាត់មន្ត្រីជំនាញមានសមត្ថកិច្ច៖

- ស្រាវជ្រាវ និងទប់ស្កាត់គ្រប់សកម្មភាពអាជីវកម្មដែលគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- ត្រួតពិនិត្យសកម្មភាពអាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម។

មាត្រា២៨._

ន.ន.ប. មានសិទ្ធិចាត់មន្ត្រីជំនាញមានសមត្ថកិច្ចចុះត្រួតពិនិត្យការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មរបស់មន្ទីរ។

មាត្រា២៩._

ក្រុមហ៊ុន ឬសហគ្រាសដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីជំនាញមានសមត្ថកិច្ច និងត្រូវផ្តល់នូវរបាយការណ៍ និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការកំណត់របស់ ន.ន.ប. ដើម្បីសម្រួលដល់កិច្ចដំណើរការនៃការត្រួតពិនិត្យ។

មាត្រា៣០._

ន.ន.ប. មានសិទ្ធិតែងតាំងសវនករឯករាជ្យ ដើម្បីធ្វើសវនកម្មក្រុមហ៊ុន ឬសហគ្រាសក្នុងករណីពិនិត្យឃើញថាមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងអាជីវកម្ម។

ក្រុមហ៊ុន ឬសហគ្រាសត្រូវសហការជាមួយសវនករឯករាជ្យដូចមានចែងក្នុងកថាខណ្ឌទី១ នៃមាត្រានេះ។ រាល់ការចំណាយលើសវនករឯករាជ្យនេះ ជាបន្ទុករបស់ក្រុមហ៊ុន ឬសហគ្រាស។

មាត្រា៣១._

យន្តការត្រួតពិនិត្យអាជីវកម្មបញ្ជា និងប្រាតិភោគដោយអនុប្បទានត្រូវកំណត់ដោយបទប្បញ្ញត្តិដោយឡែក។

**ជំពូកទី៦
របាយការណ៍**

មាត្រា៣២._

ក្រុមហ៊ុន ឬសហគ្រាសដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មត្រូវផ្តល់ជូន ន.ន.ប. នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ឱ្យបានមុនបំណាច់ត្រីមាសទី០១ (មួយ) នៃឆ្នាំបន្ទាប់ និងរបាយការណ៍ផ្សេងទៀតដែលកំណត់ដោយបទប្បញ្ញត្តិដោយឡែក។

ជំពូកទី៧

ការផ្សះផ្សាវិវាទ

មាត្រា៣៣._

ក្នុងករណីមានវិវាទពាក់ព័ន្ធនឹងអាជីវកម្ម ភាគីណាមួយអាចដាក់ពាក្យបណ្តឹងទៅ **ន.រ.ប.** ដើម្បីសម្របសម្រួល និងផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

នីតិវិធីនៃការផ្សះផ្សាវិវាទត្រូវកំណត់ដោយបទប្បញ្ញត្តិដោយឡែក។

ជំពូកទី៨

ទោសប្បញ្ញត្តិ

មាត្រា៣៤._

ក្រុមហ៊ុន ឬសហគ្រាសទាំងឡាយណាដែលបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ និង/ឬបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានត្រូវទទួលរងទោសទណ្ឌរដ្ឋបាលនូវវិធានការដូចខាងក្រោម៖

- ព្រមានជាលាយលក្ខណ៍អក្សរ
- ហាមឃាត់ការធ្វើប្រតិបត្តិការ ឬរឹតត្បិតសកម្មភាពមួយចំនួន
- ព្យួរអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មបណ្តោះអាសន្ន
- ដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម
- បង្កកប្រាក់តម្កល់ធានាអាជីវកម្ម
- ផ្សព្វផ្សាយជាសាធារណៈនូវអំពើបំពាននឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ
- ផាកពិន័យជាប្រាក់
- ចាត់វិធានការផ្សេងៗទៀតទៅតាមច្បាប់ជាធរមាន។

មាត្រា៣៥._

វិធាន និងនីតិវិធីនៃការដាក់ទោសទណ្ឌរដ្ឋបាល និងការកំណត់អំពើល្មើសត្រូវកំណត់ដោយបទប្បញ្ញត្តិដោយឡែក។

ជំពូកទី៩

វេទនាប្បញ្ញត្តិ

មាត្រា៣៦._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។



មាត្រា៣៧._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ១១ កើត ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៣ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

អគ្គបណ្ឌិតសភាចារ្យ រូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ